

គម្រោង



ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង
POLICY TERMS AND CONDITIONS

មាតិកា

ទំព័រ

ប្រការ ១៖ និយមន័យ.....	2
ប្រការ ២៖ កម្មវត្ថុនៃការធានា.....	7
ប្រការ ៣៖ វិសាលភាពនៃការធានា.....	8
ប្រការ ៤៖ អត្ថប្រយោជន៍នៃការធានា.....	8
ប្រការ ៥៖ ការបង់បុព្វលាភធានារ៉ាប់រង.....	10
ប្រការ ៦៖ ករណីមិនធានា.....	13
ប្រការ ៧៖ ទីតាំងភូមិសាស្ត្រនៃការធានា.....	17
ប្រការ ៨៖ លក្ខណៈសម្បត្តិនៃអ្នកទទួលផល ឬអ្នកទទួលសំណង.....	17
ប្រការ ៩៖ ការកែប្រែកិច្ចសន្យាធានារ៉ាប់រង.....	18
ប្រការ ១០៖ ការបន្តកិច្ចសន្យាធានារ៉ាប់រង.....	20
ប្រការ ១១៖ ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង.....	21
ប្រការ ១២៖ ការលុបចោលកិច្ចសន្យាធានារ៉ាប់រង.....	22
ប្រការ ១៣៖ ការទាមទារសំណង.....	23
ប្រការ ១៤៖ កាតព្វកិច្ចក្នុងការផ្តល់ព័ត៌មាន.....	26
ឧបសម្ព័ន្ធ ១.....	27

ខ និងលក្ខខណ្ឌនៃផលិតផលនេះជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ជាយ អិលឈី ឡាយហ្វី និងម្ចាស់បណ្ណសន្យារ៉ាប់រង ។ រាល់វាក្យសព្ទដែលត្រូវបានប្រើប្រាស់នៅទីនេះ ត្រូវបានយល់ថាត្រូវបានប្រើប្រាស់សម្រាប់ខនិងលក្ខខណ្ឌ នៃផលិតផល EasyCare តែប៉ុណ្ណោះ។

ប្រការ ១៖ និយមន័យ

វាក្យសព្ទ និងឃ្លាប្រយោគដែលប្រើប្រាស់នៅក្នុង ខ និងលក្ខខណ្ឌនេះ ត្រូវបានយល់ និងបកស្រាយដូចខាងក្រោម៖

- ១.១ **ជាយ អិលឈី ឡាយហ្វី** សំដៅដល់ក្រុមហ៊ុន ជាយ អិលឈី ឡាយហ្វី អ៊ិនស្យូរ៉នស៍ (ខេមបូឌា) ម.ក។
- ១.២ **បណ្ណសន្យារ៉ាប់រង** សំដៅដល់ឯកសារចងក្លាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ដែលចេញដោយក្រុមហ៊ុន ជាយ អិលឈី ឡាយហ្វី អ៊ិនស្យូរ៉នស៍ (ខេមបូឌា) ម.ក ដោយមានកំណត់ពីខ្លឹមសារសំខាន់ៗ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាង ក្រុមហ៊ុន ជាយ អិលឈី ឡាយហ្វី អ៊ិនស្យូរ៉នស៍ (ខេមបូឌា) ម.ក នឹងម្ចាស់បណ្ណសន្យារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។ បណ្ណសន្យារ៉ាប់រងត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រងនិងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
- ១.៣ **ម្ចាស់បណ្ណសន្យារ៉ាប់រង** សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិស្របច្បាប់លើបណ្ណសន្យារ៉ាប់រង។
- ១.៤ **អ្នកត្រូវបានធានារ៉ាប់រង** សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលទិញបណ្ណសន្យារ៉ាប់រង ។
- ១.៥ **អាយុពេលចាប់ផ្តើមធានា** សំដៅដល់អាយុគិតត្រឹមថ្ងៃកំណើតចុងក្រោយរបស់អ្នកត្រូវបានធានារ៉ាប់រងនៅពេលស្នើសុំបណ្ណសន្យារ៉ាប់រង។ “**អាយុធានារ៉ាប់រង**” គឺជាអាយុដែលប្រើប្រាស់សម្រាប់ការគណនាបុព្វលាភធានារ៉ាប់រង ការទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រង ហើយអនុវត្តចំពោះ ខ និងលក្ខខណ្ឌទាំងអស់ផ្សេងទៀតនៃបណ្ណសន្យារ៉ាប់រងនេះ។ គ្រប់ពាក្យថា “អាយុ” ទាំងអស់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះនឹងសំដៅដល់ “អាយុធានារ៉ាប់រង”។
- ១.៦ **អ្នកទទួលផល** សំដៅដល់តតិយជននៃកិច្ចសន្យា ដែលត្រូវបានកំណត់ថាមានសិទ្ធិស្របច្បាប់ក្នុងការទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងពីកិច្ចសន្យាធានារ៉ាប់រងទាំងឡាយណា ដែលទាក់ទងនឹងការធានារ៉ាប់រងលើអាយុជីវិតតែប៉ុណ្ណោះ។
- ១.៧ **តារាងបណ្ណសន្យារ៉ាប់រង** សំដៅដល់ឯកសារបន្ថែមដែលកំណត់អំពីតារាងអត្ថប្រយោជន៍ធានារ៉ាប់រងរបស់បណ្ណសន្យារ៉ាប់រង និងជាផ្នែកមួយនៃវិញ្ញាបនបត្រធានារ៉ាប់រង។
- ១.៨ **ពាក្យស្នើសុំធានារ៉ាប់រង** រាប់បញ្ចូលទាំងទម្រង់បែបបទពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត សេចក្តីថ្លែង និងព័ត៌មានជាលាយលក្ខណ៍អក្សរផ្សេងទៀត ដែលបានចុះហត្ថលេខាដោយម្ចាស់បណ្ណសន្យារ៉ាប់រង និងបានដាក់ជូនក្រុមហ៊ុន ជាយ អិលឈី ឡាយហ្វីដោយផ្ទាល់ ឬជំនួសឲ្យម្ចាស់

បណ្ណសន្យារ៉ាប់រង ពាក់ព័ន្ធនឹងការស្នើសុំបណ្ណសន្យារ៉ាប់រងនេះ។

១.៩ វិញ្ញាបនបត្រធានារ៉ាប់រង សំដៅដល់ឯកសារដែលចេញដោយ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ ដើម្បីបញ្ជាក់ថាអ្នកត្រូវបានធានារ៉ាប់រងបានទិញការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រង ដោយ អ៊ុលី ឡាយហ្វ។

១.១០ បុព្វលាភធានារ៉ាប់រង សំដៅដល់ចំនួនទឹកប្រាក់ដែលម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបង់ទៅឲ្យ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ តាមការកំណត់របស់ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នៅក្នុង បណ្ណសន្យារ៉ាប់រង។

១.១១ បុព្វលាភធានារ៉ាប់រងជាដំណាក់កាល សំដៅដល់ចំនួនទឹកប្រាក់ដែលម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវបង់ជូនក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង ស្របនឹងអត្ថប្រយោជន៍របស់គម្រោងដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

១.១២ រយៈពេលសាកល្បង គឺជារយៈពេល ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទចេញបណ្ណ សន្យារ៉ាប់រងនេះ ដែលម្ចាស់បណ្ណសន្យារ៉ាប់រង អាចស្នើសុំកែប្រែ កែសម្រួល ឬលុបចោលបណ្ណ សន្យារ៉ាប់រងបាន ប្រសិនបើគ្មានហេតុការណ៍ ឬការទាមទារសំណងធានារ៉ាប់រងកើតឡើងនៅ ក្នុងរយៈពេលនេះ។ ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងប្រគល់ត្រឡប់មកវិញនូវបណ្ណសន្យា រ៉ាប់រង ព្រមជាមួយការចង្អុលបង្ហាញជាលាយលក្ខណ៍អក្សរដើម្បីលុបចោលបណ្ណសន្យារ៉ាប់រង ក្នុងរយៈពេលសាកល្បងនេះ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នឹងប្រគល់ត្រឡប់វិញនូវបុព្វលាភ ធានារ៉ាប់រងនានា ដែលបានបង់រួច ដោយគ្មានការប្រាក់ បន្ទាប់ពីកាត់កង ចំណាយផ្សេងៗ ដែលពាក់ព័ន្ធ (ប្រសិនបើមាន)។

១.១៣ ទឹកប្រាក់ត្រូវបានធានា សំដៅដល់ចំនួនទឹកប្រាក់នៃការធានារ៉ាប់រង ដែលបានផ្តល់ជូននៅក្នុង បណ្ណសន្យារ៉ាប់រងនេះ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់គម្រោង ដូចដែលបានបញ្ជាក់នៅក្នុង វិញ្ញាបនបត្រធានារ៉ាប់រង។

១.១៤ តម្លៃបោះបង់បណ្ណសន្យារ៉ាប់រង សំដៅដល់ចំនួនទឹកប្រាក់ត្រូវទូទាត់នៅពេលបញ្ឈប់បណ្ណសន្យា រ៉ាប់រងតាមសំណើរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ដរាបណាបណ្ណសន្យារ៉ាប់រងនៅតែមានសុពល ភាពនាពេលស្នើសុំនោះ។

១.១៥ តម្លៃទឹកប្រាក់សុទ្ធ សំដៅដល់ចំនួនទឹកប្រាក់សរុបដែលត្រូវទូទាត់ (ប្រសិនបើមាន) នៅពេល បញ្ឈប់បណ្ណសន្យារ៉ាប់រង (ដោយសារតែមូលហេតុក្រៅពីហេតុការណ៍ធានារ៉ាប់រង) ដែលរួម មាន៖

- ក. តម្លៃបោះបង់បណ្ណសន្យារ៉ាប់រង
- ខ. បំណុលនានាដែលជំពាក់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ (ប្រសិនបើមាន)។

- ១.១៦ កាតព្វកិច្ចបង់បុព្វលាភធានារ៉ាប់រង ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវទទួលខុសត្រូវបង់បុព្វលាភធានារ៉ាប់រងឲ្យបានគ្រប់ និងទាន់ពេលវេលា តាមចំនួន និងកាលបរិច្ឆេទកំណត់ត្រូវបង់ បុព្វលាភធានារ៉ាប់រង ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬឯកសារភ្ជាប់ផ្សេងៗទៀត(ប្រសិនបើមាន) ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងមិនបានទទួលការជូនដំណឹងរំលឹកអំពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងក៏ដោយ។
- ១.១៧ កាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង សំដៅដល់កាលបរិច្ឆេទបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ដែលក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី បានទទួលស្គាល់ការទទួលបានបុព្វលាភធានារ៉ាប់រងដំបូងគ្រប់ចំនួន និងពាក្យស្នើសុំធានារ៉ាប់រងពេញលេញពីម្ចាស់បណ្ណសន្យារ៉ាប់រង។
- ១.១៨ កាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង សំដៅដល់កាលបរិច្ឆេទដែល ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី បានចេញវិញ្ញាបនបត្រធានារ៉ាប់រងដល់ម្ចាស់បណ្ណសន្យារ៉ាប់រង និងដែលបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។
- ១.១៩ កាលបរិច្ឆេទខួបបណ្ណសន្យារ៉ាប់រង សំដៅដល់កាលបរិច្ឆេទនៅក្នុងឆ្នាំប្រតិទិននីមួយៗបន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃបណ្ណសន្យារ៉ាប់រង និងដែលមានថ្ងៃ និងខែ ត្រូវគ្នាទៅនឹងកាលបរិច្ឆេទចាប់ផ្តើមនៃបណ្ណសន្យារ៉ាប់រង។
- ១.២០ កាលបរិច្ឆេទផុតកំណត់បណ្ណសន្យារ៉ាប់រង សំដៅដល់កាលបរិច្ឆេទចុងក្រោយនៃរយៈពេលធានារ៉ាប់រង ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ប្រសិនបើបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។
- ១.២១ រយៈពេលអនុគ្រោះ គឺជារយៈពេលបន្ថែមសម្រាប់អតិថិជនក្នុងការបង់បុព្វលាភធានារ៉ាប់រងដែលមានចំនួន ៣០ (សាមសិប) ថ្ងៃ ដោយគិតចាប់ពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភរ៉ាប់រងចុងក្រោយ។ ក្នុងរយៈពេលអនុគ្រោះបន្ថែមនេះ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាពដដែល។ ក្នុងករណីមានការទាមទារអត្ថប្រយោជន៍ធានារ៉ាប់រង ក្នុងអំឡុងនៃរយៈពេលអនុគ្រោះបន្ថែមដែល ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី បានរក្សាសុពលភាពបណ្ណសន្យារ៉ាប់រងនេះ ហើយម្ចាស់បណ្ណសន្យារ៉ាប់រងមានការទទួលខុសត្រូវចំពោះក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ក្នុងការសងបុព្វលាភធានារ៉ាប់រងដែលមិនទាន់បានបង់ទាំងអស់។
- ១.២២ កាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង សំដៅដល់កាលបរិច្ឆេទដែលបុព្វលាភធានារ៉ាប់រងដល់ពេលកំណត់ត្រូវបង់ជូន ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរផ្សេងៗទៀត (ប្រសិនបើមាន)។

១.២៣ កាលបរិច្ឆេទបញ្ចប់ការបង់បុព្វលាភធានារ៉ាប់រង សំដៅដល់កាលបរិច្ឆេទដែលម្ចាស់បណ្ណសន្យារ៉ាប់រងនឹងឈប់បង់បុព្វលាភធានារ៉ាប់រងជូនក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងឯកសារភ្ជាប់ជាមួយបណ្ណសន្យារ៉ាប់រងផ្សេងៗទៀត (ប្រសិនបើមាន)។

១.២៤ ហេតុការណ៍ធានារ៉ាប់រង សំដៅដល់ហេតុការណ៍មួយ ឬច្រើន ជាកម្មវត្ថុដូចបានកំណត់នៅក្នុងខ និងលក្ខខណ្ឌនេះ ដែលក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងប្រសិនបើហេតុការណ៍នោះកើតឡើងចំពោះអ្នកត្រូវបានធានារ៉ាប់រងដោយស្របតាម ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះ។

១.២៥ គ្រោះថ្នាក់ចៃដន្យ សំដៅដល់ហេតុការណ៍មិនបានគ្រោងទុកមួយ ឬច្រើនបន្តបន្ទាប់គ្នា ដែលកើតឡើងដោយសារវត្ថុ ឬឥទ្ធិពលខាងក្រៅដែលបណ្តាលឲ្យអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាពឬរងរបួស។ ហេតុការណ៍ដែលបណ្តាលអោយទទួលមរណភាព ឬរបួសរូបរាងកាយនោះ ត្រូវតែមិនមែនដោយសារមូលហេតុពីដំងើ ឬរោគា រួមទាំងការឆ្លងបាក់តេរី ឬ វីរុស ទោះបីដោយផ្នែក ឬទាំងស្រុងក៏ដោយ។ ហេតុការណ៍ទាំងនេះ អាចត្រូវបានកំណត់ថាជា «គ្រោះថ្នាក់ចៃដន្យ» លុះត្រាតែបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

- ក. មិនបានដឹងមុន និងមិនមែនជាចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង
- ខ. ជាមូលហេតុតែមួយគត់ និងដោយផ្ទាល់ ដែលបណ្តាលឲ្យអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬ រងរបួស។

១.២៦ មរណភាពដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ សំដៅដល់ការបាត់បង់ជីវិតដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យដែលបានកំណត់ក្នុងប្រការ ១.២៥ខាងលើ ហើយអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពក្នុងអំឡុងរយៈពេល ៩០ (កៅសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃគ្រោះថ្នាក់ចៃដន្យកើតឡើង និងក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព។

១.២៧ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ មានន័យថាអ្នកត្រូវបានធានារ៉ាប់រង ទទួលរងការបាត់បង់ទាំងស្រុង ឬ ពិការជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនូវ៖

- ដៃទាំងពីរ ឬ
- ជើងទាំងពីរ ឬ
- ដៃម្ខាង និងជើងម្ខាង ឬ
- ភ្នែកទាំងពីរ ឬ
- ភ្នែកម្ខាង និងដៃម្ខាង ឬ
- ភ្នែកម្ខាង និងជើងម្ខាង

តាមនិយមន័យនេះ ការបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយជារៀងរហូតនេះ

- ភ្នែក សំដៅដល់ការបាត់បង់សមត្ថភាពនៃការមើលឃើញ ឬពិការភ្នែកទាំងស្រុង
- ដៃ សំដៅដល់ការបាត់បង់ចាប់ពីកដៃឡើងលើ និង
- ជើង សំដៅដល់ការបាត់បង់ចាប់ពីកជើងឡើងលើ។

កំណត់សម្គាល់៖ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយជារៀងរហូតនៃហេតុការណ៍គ្រោះថ្នាក់ចៃដន្យខាងលើត្រូវតែមានរយៈពេលយ៉ាងតិច ០៦ (ប្រាំមួយ) ខែ លើកលែងតែការកាត់ដៃ ឬជើងចេញដោយវិធីវេជ្ជសាស្ត្រ និងការវះកាត់យកភ្នែកចេញដោយវិធីវេជ្ជសាស្ត្រ។ ពិការភាពនៃអ្នកត្រូវបានធានារ៉ាប់រងនេះ ត្រូវតែទទួលស្គាល់ដោយវេជ្ជបណ្ឌិត ឬអ្នកជំនាញវេជ្ជសាស្ត្រដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ក្រុមហ៊ុន ដាយ អ៊ិលី ឡាយហ្វ រក្សាសិទ្ធិក្នុងការចាត់តាំងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ដើម្បីធ្វើការពិនិត្យទៅលើអ្នកត្រូវបានធានារ៉ាប់រងនោះម្តងទៀតផងដែរ។

១.២៨ ការធ្វើរោគវិនិច្ឆ័យ គឺជាការវិនិច្ឆ័យ និងសន្និដ្ឋានច្បាស់លាស់ ដោយគ្រូពេទ្យ ដែលផ្អែកលើភស្តុតាងជាក់លាក់នៃជំងឺធ្ងន់ធ្ងរ ដែលមានចែងក្នុងឧបសម្ព័ន្ធទី១ខាងក្រោម នៅក្នុងនិយមន័យនៃជំងឺតាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកដំណាក់កាលចុងក្រោយ នៃស្ថានភាពជាក់លាក់ដែលពាក់ព័ន្ធ ឬក្នុងករណីដែលអវត្តមាននៃភស្តុតាងជាក់លាក់នេះ ត្រូវផ្អែកលើភស្តុតាងលើការពិនិត្យ វិទ្យាសាស្ត្រ គ្លីនិក (radiological clinical) ការពិនិត្យរចនា សម្ព័ន្ធភាសិកា ឬជាលិកាតាមរយៈមីក្រូទស្សន៍ (histological) ឬភស្តុតាងចេញពីមន្ទីរពិសោធន៍ (laboratory) ដែលក្រុមហ៊ុនអាចទទួលយកបាន។

ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការឱ្យមានការពិនិត្យអ្នកត្រូវបានធានារ៉ាប់រង ឬភស្តុតាងដែលបានប្រើប្រាស់ក្នុងការសន្និដ្ឋានលើការធ្វើរោគវិនិច្ឆ័យនេះ ដោយគ្រូពេទ្យដែលមានអព្យាក្រឹតភាពតែងតាំងដោយក្រុមហ៊ុនដែលជាគ្រូពេទ្យវេជ្ជសាស្ត្រ នៃផ្នែកដែលពាក់ព័ន្ធនឹងជំងឺ ។

១.២៩ សកម្មភាពរស់នៅប្រចាំថ្ងៃ

- **ការសម្អាត** សំដៅដល់សមត្ថភាពដែលអាចសម្អាតបាននៅក្នុងអាងងូតទឹក ឬការងូតទឹក (រួមបញ្ចូលទាំងសកម្មភាពក្នុងចូល និងចេញពីការងូតទឹក) ឬក៏សំដៅដល់ការសម្អាតដោយប្រើមធ្យោបាយផ្សេង ដែលមានភាពងាយស្រួល។
- **ការស្លៀកពាក់** សំដៅដល់សមត្ថភាពដែលអាចស្លៀក ដោះចេញ បន្តឹង និងបន្ទូរសំលៀកបំពាក់គ្រប់ប្រភេទ និងឧបករណ៍ ភ្ញៀវបច្ចេក អវយវៈសិប្បនិម្មិត ឬឧបករណ៍ប្រើប្រាស់សម្រាប់ការវះកាត់។

- ការប្តូរទីតាំងមួយទៅទីតាំងមួយ សំដៅដល់សមត្ថភាពដែលអាចបំលាស់ទីពីគ្រែទៅកៅអីបញ្ឈរ ឬកៅអីមានកង់ និងត្រលប់ទៅវិញ។
- ការចល័ត សំដៅដល់សមត្ថភាពដែលអាចបំលាស់ទីពីបន្ទប់មួយទៅបន្ទប់មួយនៅលើផ្ទៃរាបស្មើ។
- ការប្រើប្រាស់បន្ទប់ទឹក សំដៅដល់សមត្ថភាពដែលអាចប្រើប្រាស់បន្ទប់ទឹកបាន ឬបើមិនដូច្នោះទេ សំដៅដល់សមត្ថភាពដែលអាចគ្រប់គ្រងមុខងារបន្ទោរបង់ (បត់ជើងតូច និងបត់ជើងធំ) និងអាចរក្សាកម្រិតអនាម័យផ្ទាល់ខ្លួនបាន។
- ការបរិភោគ សំដៅដល់សមត្ថភាពដែលអាចបរិភោគដោយខ្លួនឯង នៅពេលអាហារត្រូវបានរៀបចំ និងចម្អិនរួចរៀបចំ។

១.៣០ បទល្មើសព្រហ្មទណ្ឌ សំដៅដល់បទល្មើសដូចដែលមានចែងនៅក្រោមក្រមព្រហ្មទណ្ឌ ច្បាប់ និងបទបញ្ញត្តិដែលពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល។

១.៣១ មន្ទីរពេទ្យ៖ វិទ្យាស្ថានទាំងឡាយណាដែលបើកដំណើរការដោយស្របច្បាប់ និងមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយត្រូវបានចុះបញ្ជីជាមន្ទីរពេទ្យដែលផ្តល់ការថែទាំផ្នែកវេជ្ជសាស្ត្រ និងការព្យាបាលជូនដល់អ្នកជំងឺ និងអ្នករងរបួសដោយមានការបង់ថ្លៃគ្រួសារព្យាបាល ហើយក៏ដូចជា៖

- មានឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យ និងការវះកាត់ចម្បងៗ និង
- មានផ្តល់សេវាថែទាំ២៤ម៉ោងដោយក្រុមគិលានុបដ្ឋាយិកាដែលមានការទទួលស្គាល់ត្រឹមត្រូវ និង
- ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យម្នាក់ ឬច្រើននាក់នៅគ្រប់ពេលវេលាទាំងអស់ និង
- មិនមែនជាគ្លីនិក ឬមន្ទីរពេទ្យដែលជាកន្លែងចម្បងសម្រាប់ព្យាបាលអ្នកស្រវឹង អ្នកញៀនថ្នាំ ឬអ្នកដែលមានបញ្ហាផ្លូវចិត្ត ការថែទាំ កន្លែងសម្រាក ឬកន្លែងសម្រាកបន្ទាប់ពីជាសះស្បើយពីជំងឺ ឬជាកន្លែងសម្រាប់មនុស្សចាស់ ឬជាស្ថាប័នដែលមានភាពស្រដៀងគ្នា។

ប្រការ ២៖ កម្មវត្ថុនៃការធានា

២.១ កម្មវត្ថុនៃការធានា គឺត្រូវបានធានាទៅលើអាយុជីវិតរបស់អ្នកត្រូវបានធានាពី មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ និងធានាជូនលើគម្រោងសន្សំ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង។ ការទទួលខុសត្រូវ

ធានារ៉ាប់រងរបស់ ក្រុមហ៊ុន ងាយ អិលធី ឡាយហ្វី នឹងត្រូវកើតមានឡើងពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ដូចដែលបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

២.២ ជាការយល់ព្រមទទួលយកការធានា ក្រុមហ៊ុន ងាយ អិលធី ឡាយហ្វី នឹងចេញបណ្ណសន្យារ៉ាប់រងដែលមានសុពលភាពគិតចាប់ពីកាលបរិច្ឆេទដូចដែលបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។ ប្រសិនបើពាក្យស្នើសុំធានារ៉ាប់រងត្រូវបានបដិសេធ នោះក្រុមហ៊ុន ងាយ អិលធី ឡាយហ្វី នឹងប្រគល់បុព្វលាភធានារ៉ាប់រង ដែលបានបង់រួច ជូនទៅម្ចាស់បណ្ណសន្យារ៉ាប់រងវិញ។

ប្រការ ៣៖ វិសាលភាពនៃការធានា

វិសាលភាពនៃការធានារ៉ាប់រង គឺត្រូវបានធានាអោយជីវិតនៃអ្នកត្រូវបានធានារ៉ាប់រងទៅលើហានិភ័យមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបណ្តាលមកពីហេតុការណ៍ទាំងអស់(លើកលែងតែហេតុការណ៍ទាំងឡាយណាដែលមានចែងនៅក្នុងករណីមិនធានានៃប្រការ៦) និងធានាជូនលើការសន្សំ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិតរហូតដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង។

ប្រការ ៤៖ អត្ថប្រយោជន៍នៃការធានា

៤.១ អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ នៅពេលដែលបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព នោះក្រុមហ៊ុន ងាយ អិលធី ឡាយហ្វី នឹងទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងដូចខាងក្រោម៖

ក. ១០០% (មួយរយភាគរយ) នៃទឹកប្រាក់ត្រូវបានធានា នឹងត្រូវទូទាត់នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ មិនមែនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ

ខ. ២០០% (ពីររយភាគរយ) នៃទឹកប្រាក់ត្រូវបានធានា នឹងត្រូវទូទាត់នៅពេលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ និង

នៅពេលដែលអត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុងនិងអចិន្ត្រៃយ៍ត្រូវបានទូទាត់រួច នោះអត្ថប្រយោជន៍នៅក្រោមបណ្ណសន្យារ៉ាប់រងនេះ រួមទាំងអត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នឹងមិនមានសុពលភាពទៀតនោះទេ ហើយបណ្ណសន្យារ៉ាប់រងនឹងត្រូវបានបញ្ចប់។

កំណត់សម្គាល់៖

ចំនួនអតិបរមានៃទឹកប្រាក់ត្រូវបានធានាសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់សម្រាប់

ផលិតផល EasyCare ច្រើនបំផុតគឺ ១០០០០ (មួយម៉ឺនដុល្លារអាមេរិក)។

ក្នុងករណីដែលចំនួនទឹកប្រាក់ត្រូវបានធានាសម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ លើសពី ចំនួនកំណត់នេះ បណ្ណសន្យារ៉ាប់រងដែលទិញក្រោយគេ (ដែលធ្វើឲ្យលើសចំនួនកំណត់ នេះ) នឹងត្រូវចាត់ទុកជាមោឃៈ។

ក្រុមហ៊ុន ជាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រង ផ្សេងទៀត ប៉ុន្តែនឹងប្រគល់ត្រឡប់វិញនូវបុព្វលាភធានារ៉ាប់រងនានា ដែលបានបង្ខំចូលសម្រាប់ បណ្ណសន្យារ៉ាប់រងនោះ ដោយគ្មានការប្រាក់ បន្ទាប់ពីកាត់កងនឹងចំណាយផ្សេងៗ ដែលពាក់ ព័ន្ធ (ប្រសិនបើមាន)។

៤.២ អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់

ប្រសិនបើបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាពហើយអ្នកត្រូវបានធានារ៉ាប់រងនោះ នៅរស់ រានមានជីវិតរហូតដល់នៅកាលបរិច្ឆេទផុតកំណត់បណ្ណសន្យារ៉ាប់រង នោះក្រុមហ៊ុនជាយ អ៊ុលី ឡាយហ្វី នឹងទូទាត់ទឹកប្រាក់ចំនួន ៦០% (ហុកសិបភាគរយ) នៃបុព្វលាភត្រូវបានធានា រ៉ាប់រងសរុបដែលបានបង់ (បន្ទាប់ពីការបញ្ចុះតម្លៃនានាប្រសិនបើមាន) ដែលត្រូវទូទាត់នៅ ពេលបញ្ចប់រយៈពេលនៃបណ្ណសន្យារ៉ាប់រង។

អត្ថប្រយោជន៍នៅថ្ងៃផុតកំណត់នឹងមិនមានសុពលភាពប្រសិនបើអត្ថប្រយោជន៍មរណភាពឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ឬអត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រងត្រូវបានទូទាត់ រួច។

៤.៣ អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៅរស់រានមានជីវិត និងត្រូវបានធ្វើរោគវិនិច្ឆ័យលើជំងឺ មហារីកដំណាក់កាលចុងក្រោយ ជម្ងឺគាំងបេះដូង ឬ ជម្ងឺដាច់សសៃឈាមខួរក្បាល យោងតាម និយមន័យដែលដូចដែលបានបញ្ជាក់ក្នុងឧបសម្ព័ន្ធ១ ក្រុមហ៊ុននឹងផ្តល់ជូននូវ អត្ថប្រយោជន៍ ចំនួន ៥០% នៃចំនួនទឹកប្រាក់ត្រូវបានធានា ហើយអត្ថប្រយោជន៍សម្រាប់ជំងឺធ្ងន់ធ្ងរនេះនឹង អស់សុពលភាពភ្លាមៗ ប៉ុន្តែអត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ នឹងនៅមានសុពលភាពដដែល។

កំណត់សម្គាល់៖

សម្រាប់សំណងនៃអត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរសម្រាប់ផលិតផល នេះនឹងត្រូវបានផ្តល់ជូន ច្រើន បំផុតចំនួន ៥០០០ (ប្រាំពាន់ដុល្លារអាមេរិក) សម្រាប់អ្នកត្រូវបានធានារ៉ាប់រងម្នាក់ ។

៤.៤ អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រង

ម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិបោះបង់បណ្ណសន្យារ៉ាប់រងគ្រប់ពេលវេលា។ សំណើសុំបោះបង់បណ្ណសន្យារ៉ាប់រងអាចធ្វើឡើងដោយការប្រើប្រាស់ទម្រង់បែបបទស្នើសុំ ដែលផ្តល់ជូនដោយក្រុមហ៊ុនសម្រាប់ការទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រង។ សំណើសុំបោះបង់បណ្ណសន្យារ៉ាប់រងមានសុពលភាពនៅពេល ដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈសារអេឡិចត្រូនិចដែលត្រូវបានយល់ព្រមដោយ ក្រុមហ៊ុន ដោយ អ៊ីលីឡាយហ្វី។ នៅក្នុងករណីនេះ តម្លៃសាច់ប្រាក់សុទ្ធ ដោយកាត់កងជាមួយនឹងចំណាយផ្សេងៗ ដែលពាក់ព័ន្ធ នឹងក្រុមហ៊ុន(ប្រសិនបើមាន)នឹងត្រូវបានទូទាត់សម្រាប់តម្លៃបោះបង់បណ្ណសន្យារ៉ាប់រង។

តម្លៃបោះបង់បណ្ណសន្យារ៉ាប់រង ត្រូវបានកំណត់ក្នុងឯកសារបង្ហាញអត្ថប្រយោជន៍ រួមទាំងតារាងបណ្ណសន្យារ៉ាប់រង នៃផលិតផលធានារ៉ាប់រង និងត្រូវបានភ្ជាប់មកជាមួយបណ្ណសន្យារ៉ាប់រង។ នៅពេលដែលក្រុមហ៊ុនបានទូទាត់តម្លៃបោះបង់បណ្ណសន្យារ៉ាប់រងរួច នោះបណ្ណសន្យារ៉ាប់រងត្រូវបញ្ឈប់ ហើយគ្មានអត្ថប្រយោជន៍ធានារ៉ាប់រងក្រោម បណ្ណសន្យារ៉ាប់រងត្រូវអនុវត្តទៀតឡើយ។

៤.៥ អត្ថប្រយោជន៍ធានារ៉ាប់រង នឹងត្រូវទូទាត់ជូនអ្នកទទួលអត្ថប្រយោជន៍ពេញសិទ្ធិទៅតាមលំដាប់លំដោយអាទិភាពដូចខាងក្រោម៖

- ក. ម្ចាស់បណ្ណសន្យារ៉ាប់រង
- ខ. អ្នកទទួលផល (ក្នុងករណីដែលអ្នកទទួលផលណាម្នាក់ទទួលមរណភាពមុនអ្នកត្រូវបានធានារ៉ាប់រងចំណែក របស់អ្នកទទួលផលនេះ នឹងត្រូវបែងចែកដោយស្មើគ្នាឲ្យទៅអ្នកទទួលផលផ្សេងទៀត)
- គ. ទាយាទស្របច្បាប់របស់ម្ចាស់បណ្ណសន្យារ៉ាប់រង។

បញ្ជាក់៖ អត្ថប្រយោជន៍មរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ នឹងមិនត្រូវបានទូទាត់ជូនពីក្រុមហ៊ុននោះទេ ប្រសិនបើការទាមទារសំណងនោះ ស្ថិតនៅក្នុងករណីមិនធានាដូចដែលបានចែងនៅប្រការ៦។

ប្រការ ៥៖ ការបង់បុព្វលាភធានារ៉ាប់រង

៥.១. នៅពេលដាក់ពាក្យស្នើសុំធានារ៉ាប់រង ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវតែបំពេញទម្រង់បែបបទពាក្យស្នើសុំធានារ៉ាប់រងឲ្យបានពេញលេញ និងដោយស្មោះត្រង់ ចុះហត្ថលេខាផ្ទាល់ខ្លួន ភ្ជាប់ឯកសារបញ្ជាក់ អត្តសញ្ញាណតាមការតម្រូវ និងត្រូវបង់បុព្វលាភធានារ៉ាប់រងជាលើកដំបូង។

- ៥.២. ដើម្បីឲ្យឯកសារពាក្យស្នើសុំធានារ៉ាប់រងអាចទទួលយកបាន លុះត្រាតែ ម្ចាស់បណ្ណសន្យារ៉ាប់រងនិងអ្នកត្រូវបានធានារ៉ាប់រងជាមនុស្សតែម្នាក់។
- ៥.៣. ក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ គឺជាចេញបណ្ណសន្យារ៉ាប់រងដែលមានសុពលភាពគិតចាប់ពីកាលបរិច្ឆេទដូចដែលបានបង្ហាញនៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ដើម្បីបញ្ជាក់ជាការយល់ព្រមទទួលយកការធានា។ ប្រសិនបើពាក្យស្នើសុំធានារ៉ាប់រងត្រូវបានបដិសេធ នោះក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ គឺជាប្រគល់បុព្វលាភធានារ៉ាប់រង ដែលបានបង់រួច ជូនទៅម្ចាស់បណ្ណសន្យារ៉ាប់រងវិញ។
- ៥.៤. ការធានារ៉ាប់រងបណ្តោះអាសន្ន នៅពេល ក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ អ៊ិនស្យូរិនស៍ (ខេមបូឌា) ម.ក បានទទួលពាក្យស្នើសុំធានារ៉ាប់រងអាយុជីវិត និងបានទទួលបុព្វលាភធានារ៉ាប់រងដំបូងដោយជោគជ័យ និងគ្រប់ចំនួន នោះក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ គឺជាទូទាត់ទឹកប្រាក់ចំនួន 2,500 USD (ពីរពាន់ ប្រាំរយ ដុល្លារអាមេរិក) ឬបុព្វលាភត្រូវបានធានារ៉ាប់រងដែលបានបង់ មួយណាដែលមានចំនួនច្រើនជាង ដែលបានស្នើដោយម្ចាស់បណ្ណសន្យារ៉ាប់រង ក្នុងករណីមរណភាពដោយសារគ្រោះថ្នាក់ចៃដន្យរបស់អ្នកត្រូវបានធានារ៉ាប់រង ក្នុងអំឡុងពេលធានារ៉ាប់រងបណ្តោះអាសន្ន។ ករណីអត្ថប្រយោជន៍នេះត្រូវបានទូទាត់រួច នោះបុព្វលាភធានារ៉ាប់រងដំបូងនឹងមិនត្រូវបានប្រគល់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងវិញឡើយ។

រយៈពេលធានារ៉ាប់រងបណ្តោះអាសន្នចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង។ ប្រសិនបើក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ បានចេញវិញ្ញាបនបត្រធានារ៉ាប់រង នោះរយៈពេលធានារ៉ាប់រងបណ្តោះអាសន្ននឹងក្លាយជាមោឃៈចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ហើយអត្ថប្រយោជន៍ធានារ៉ាប់រងដូចដែលបានចែងក្នុងប្រការ ៤ (បួន) នឹងចាប់ផ្តើមចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង។

ប្រសិនបើក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ សម្រេចពន្យាដំណើរការ ឬបដិសេធពាក្យស្នើសុំធានារ៉ាប់រង នោះ រយៈពេលធានារ៉ាប់រងបណ្តោះអាសន្ននឹងផុតកំណត់ភ្លាមៗ។

ក្រុមហ៊ុន ងាយ អិលធី ឡាយហ្វ គឺជាមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងបណ្តោះអាសន្នដូចបានបញ្ជាក់ខាងលើឡើយ ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង កើតឡើងដោយសារមូលហេតុណាមួយ ទោះដោយផ្ទាល់ ឬដោយប្រយោល ដូចខាងក្រោម៖
ក.ធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ

- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
 - គ. ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត ឬ
 - ឃ. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ឬ
 - ង. ពិការភាព ជំងឺ ឬរបួស ដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញ
 - ច. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដិកម្ម ឬ ភេរកម្ម ឬ
 - ឆ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអាវុធអាតូមិច នុយក្លេអ៊ែរ ឬអាវុធគីមី ឧបករណ៍ឬគ្រឿងផ្ទុះកែច្នៃ ឬ
 - ជ. មរណភាព ឬការរងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន ឬ
 - ឈ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រុំជុំទឹក ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ការឡើងភ្នំ ឬ ការលោតធំត្រយោង ឬ
 - ញ. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែល មានអាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរ ឬ
 - ដ. រាល់ការខាំ ចឹក ឬ ទិច ដោយសត្វគ្រប់ប្រភេទរួមទាំង សត្វល្អិត រួមទាំង មូសខាំ និង ដង្កូវ ឬសត្វល្អិតរាតត្បាតក្នុងរាងកាយ។
 - ប. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបម្រើការជាទាហាន ប៉ូលីស ឬ អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម ឬ
 - ខ. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងជាអ្នកបើកយន្តហោះ ឬធ្វើការជាអ្នកបម្រើការនៅក្នុងយានហោះហើរណាមួយ
- ៥.៥. ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រងនេះ ម្ចាស់បណ្ណសន្យារ៉ាប់រង អាចស្នើសុំកែប្រែ កែសម្រួល ឬលុបចោលបណ្ណសន្យារ៉ាប់រងបាន ប្រសិនបើគ្មានហេតុការណ៍ ឬការទាមទារសំណងធានារ៉ាប់រងកើតឡើងនៅក្នុងរយៈពេលនេះ។ ក្នុងករណីម្ចាស់បណ្ណសន្យារ៉ាប់រងប្រគល់ត្រឡប់មកវិញនូវបណ្ណសន្យារ៉ាប់រងព្រមជាមួយការចង្អុលបង្ហាញជាលាយលក្ខណ៍អក្សរដើម្បីលុបចោលបណ្ណសន្យារ៉ាប់រង។ ក្នុងរយៈពេលសាកល្បងនេះក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នឹងប្រគល់ត្រឡប់វិញនូវរាល់បុព្វលាភធានារ៉ាប់រងនានា

ដែលបានបង្កើតដោយគ្មានការប្រាក់ បន្ទាប់ពីកាត់កងចំណាយពិនិត្យសុខភាព និងចំណាយផ្សេងៗដែលពាក់ព័ន្ធ (ប្រសិនបើមាន)។

- ៥.៦. ម្ចាស់បណ្ណសន្យារ៉ាប់រង ត្រូវទទួលខុសត្រូវបង់បុព្វលាភធានារ៉ាប់រងឲ្យបានគ្រប់ និងទាន់ពេលវេលាតាមចំនួន និងកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង ដូចដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង ឬ ឯកសារភ្ជាប់ផ្សេងទៀត(ប្រសិនបើមាន) ទោះបីជាម្ចាស់បណ្ណសន្យារ៉ាប់រងមិនបានទទួលការជូនដំណឹងរំលឹកអំពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងក៏ដោយ។
- ៥.៧. ម្ចាស់បណ្ណសន្យារ៉ាប់រងអាចជ្រើសរើសការបង់បុព្វលាភធានារ៉ាប់រងទៅឲ្យ ក្រុមហ៊ុន ដោយអ៊ុលី ឡាយហ្វ ជាប្រចាំឆ្នាំ។
- ៥.៨. ម្ចាស់បណ្ណសន្យារ៉ាប់រង អាចជ្រើសរើសបង់បុព្វលាភធានារ៉ាប់រងតាមរយៈ៖
- សាច់ប្រាក់ ឬ
 - មូលប្បទានបត្រ ឬ
 - ការផ្ទេរប្រាក់ចូលគណនីធនាគាររបស់ក្រុមហ៊ុនដោយ អ៊ុលី ឡាយហ្វ អ៊ិនស្ត្រុនស៍ (ខេមបូឌា) ម.ក ឬ
 - បញ្ជាបង់ប្រាក់អចិន្ត្រៃយ៍ ឬ
- ៥.៩. ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភរ៉ាប់រង នោះ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នឹងផ្តល់រយៈពេលអនុគ្រោះបន្ថែមចំនួន ៣០ ថ្ងៃជូនដល់អតិថិជនក្នុងការបង់នូវបុព្វលាភធានារ៉ាប់រងចុងក្រោយនោះ។ សូមយោងទៅប្រការ ១.២១ សម្រាប់ព័ត៌មានលម្អិតនៃរយៈពេលអនុគ្រោះ។
- ៥.១០. ប្រសិនបើបុព្វលាភធានារ៉ាប់រងមិនត្រូវបានបង់នៅចុងបញ្ចប់នៃរយៈពេលអនុគ្រោះបន្ថែមទេ នោះបណ្ណសន្យារ៉ាប់រងនឹងត្រូវបានចាត់ទុកជាមោឃៈ គិតចាប់ពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ហើយម្ចាស់បណ្ណសន្យារ៉ាប់រងនឹងមិនអាចស្នើសុំទាមទារបុព្វលាភធានារ៉ាប់រងដែលបានបង្កើតឡើយ។

ប្រការ ៦៖ ករណីមិនធានា

- ៦.១ ករណីដែលមិនធានា ក្នុងករណីទទួលមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបណ្ណសន្យារ៉ាប់រងនេះឡើយប្រសិនបើមរណភាពឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រង

កើតឡើង ដោយសារមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ក្នុងចំណោម ហេតុការណ៍ដូចខាងក្រោម៖

- ក. ធ្វើអត្តឃាតក្នុងរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើងវិញ ដោយមិនគិត អំពីស្ថានភាពផ្លូវចិត្តរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលយកកាលបរិច្ឆេទចុងក្រោយគេ ឬ
- ខ. ការប្រឈមនឹងគ្រោះថ្នាក់ដោយចេតនា ការប៉ុនប៉ងធ្វើអត្តឃាត ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិន ប្រក្រតីក៏ដោយ ឬ
- គ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- ឃ. ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត ឬ
- ង. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានា រ៉ាប់រង ឬ អ្នកទទួលផល ឬ
- ច. ពិការភាព ជំងឺ ឬ របួស ដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញ
- ឆ. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាម ស៊ីវិល ការបះបោរ ឬ ភាពរីករក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដិកម្ម ឬ ភេរវកម្ម ឬ
- ជ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអាវុធអាតូមិច នុយក្លេអ៊ែរ ឬអាវុធគីមី ឧបករណ៍ឬ គ្រឿងផ្ទុះកែច្នៃ ឬ
- ឈ.មរណភាព ឬការងាររបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានា រ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន ។
- ញ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹក ពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ឬ ការឡើងភ្នំ ឬការលោតធំត្រយោង ឬ
- ដ. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាម យន្តហោះដែល មានអាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគ នៃការធ្វើដំណើរ។

៦.២ ករណីដែលមិនធានា ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលពី គ្រោះថ្នាក់ចៃដន្យ

បន្ថែមលើប្រការ៦.១ ក្រុមហ៊ុនដាយ អ៊ីឈី ឡាយហ្វ រឹងមិនទូទាត់អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្ណសន្យា រ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបាន

ធានារ៉ាប់រងកើតឡើង ដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖

- ក. ធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ
- ខ. ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
- គ. ការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀនខុសច្បាប់ផ្សេងទៀត ឬ
- ឃ. បទល្មើសព្រហ្មទណ្ឌ ដែលប្រព្រឹត្តដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬ អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលផល ឬ
- ង. ពិការភាព ជំងឺ ឬ របួស ដែលកើតឡើងមុនពេលកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញ
- ច. សង្គ្រាម (ប្រកាស ឬមិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបះបោរ ឬ ភាពរីករក្នុងប្រទេស ឬ កុប្បកម្ម ឬ កូដិកម្ម ឬ ភេរវកម្ម ឬ
- ឆ. គ្រឿងផ្ទុះ ឬវិទ្យុសកម្មដោយសារតែអាវុធអាតុមិច នុយក្លេអ៊ែរ ឬអាវុធគីមី ឧបករណ៍ឬគ្រឿងផ្ទុះកែច្នៃ ឬ
- ជ. មរណភាព ឬការងរបួសដែលកើតឡើងខណៈពេល ឬដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬថ្នាំញៀន ឬ
- ឈ. ការជិះជាមួយ ឬបើកបរក្នុងការប្រណាំង កីឡាវិជ្ជាជីវៈណាមួយ ឬសកម្មភាពជ្រមុជទឹកពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍ដកដង្ហើម ឬ ការឡើងភ្នំ ឬការលោតធំត្រយោង ឬ
- ញ. សកម្មភាពហោះហើរ ឬអាកាសចរណ៍នានា លើកលែងតែការធ្វើដំណើរបង់ប្រាក់តាមយន្តហោះដែល មានអាជ្ញាប័ណ្ណត្រឹមត្រូវ មានលក្ខណៈពាណិជ្ជកម្ម និងមានកាលវិភាគនៃការធ្វើដំណើរឬ
- ដ. រាល់ការខាំ ចឹក ឬ ទិច ដោយសត្វគ្រប់ប្រភេទ រួមទាំង សត្វល្អិត មូសខាំ និង ដង្កូវ ឬ សត្វល្អិតរាតត្បាតក្នុងរាងកាយ។
- ប. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបម្រើការជាទាហាន ប៉ូលីស ឬ អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងសង្គ្រាម ឬការបង្រ្កាបឧក្រិដ្ឋកម្ម ឬ
- ខ. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងជាអ្នកបើកយន្តហោះ ឬធ្វើការជាអ្នកបម្រើការនៅក្នុងយានហោះហើរណាមួយ។

ប្រសិនបើមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលមកពីករណីដែលមិនធានាណាមួយ ដូចបានកំណត់ក្នុងប្រការ៦.២ខាងលើ នោះក្រុមហ៊ុនងាយ អិលធី ឡាយហ្វ រឹងធ្វើការទូទាត់សំណងដែលស្មើនឹង ១០០% (មួយរយភាគរយ) នៃទឹកប្រាក់ត្រូវបានធានា ប្រសិនបើ

មរណភាព ឬ ពិការភាពទាំងស្រុង និង អចិន្ត្រៃយ៍ នោះមិនបណ្តាលមកពីករណីដែលមិនធានា ដូចមានចែងក្នុងប្រការ ៦.១។

ក្នុងករណីដែល ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ធ្វើការបដិសេធចំពោះសំណងទាំងឡាយណា ដែលកើតឡើងដោយសារមូលហេតុណាមួយដូចមាន ចែងក្នុងប្រការ៦.១ និង៦.២ ខាងលើ នោះក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វីនឹងប្រគល់ត្រឡប់វិញនូវបុព្វលាភ ធានារ៉ាប់រងនានា ដែល បានបង់រួច ដោយគ្មានការប្រាក់ បន្ទាប់ពីកាត់កងនឹងចំណាយផ្សេងៗ ដែលពាក់ព័ន្ធ (ប្រសិនបើមាន) ជូនទៅម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល ឬទាយាទស្របច្បាប់របស់ ម្ចាស់បណ្ណ សន្យារ៉ាប់រង ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងជាមនុស្សតែម្នាក់ជាមួយនឹងអ្នក ត្រូវបានធានារ៉ាប់រង។

៦.៣ ករណីដែលមិនធានា ក្នុងករណីជំងឺធ្ងន់ធ្ងរ

ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ ប្រសិនបើជំងឺធ្ងន់ធ្ងរ នោះបណ្តាលមកពី មូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬដោយប្រយោលក្តី ក្នុងចំណោម ហេតុការណ៍ដូចខាងក្រោម៖

- ក. ជំងឺធ្ងន់ធ្ងរដែលត្រូវបានធ្វើរោគវិនិច្ឆ័យក្នុងរយៈពេល ៩០ ថ្ងៃដំបូងនៃកាលបរិច្ឆេទចាប់ផ្តើម បណ្ណសន្យារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើង វិញ ដោយរាប់បញ្ចូលរាល់ជំងឺធ្ងន់ធ្ងរដំបូងទាំងអស់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យដំបូងក្នុង អំឡុងពេលរង់ចាំ ហើយមានការវិវត្តទៅជាជំងឺធ្ងន់ធ្ងរបន្ទាប់ពីរយៈពេលរង់ចាំផុតកំណត់ ឬ ជំងឺធ្ងន់ធ្ងរដែលមានស្រាប់ដែលមានមុនកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រង ឬ កាល បរិច្ឆេទការចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើងវិញ ។
- ខ. រោគសញ្ញាកង្វះកាតស៊ាំ (ជំងឺអេដស៍) ផលវិបាកដែលកើតឡើងដោយសារជំងឺអេដស៍ ឬ ការឆ្លងមេរោគអេដស៍; លើកលែងតែករណីនៃការឆ្លងមេរោគអេដស៍ នៅពេលបំពេញភារកិច្ច នៅកន្លែងធ្វើការជាបុគ្គលិកពេទ្យ ឬប៉ូលីស។
- គ. ជំងឺធ្ងន់ធ្ងរដែលទទួលបានដោយសារផលប៉ះពាល់ពីវិទ្យុសកម្ម ឬការបង្ករោគ ដោយវិទ្យុ សកម្មពីប្រភពណាមួយ។
- ឃ. ជំងឺធ្ងន់ធ្ងរដែលបណ្តាលមកពីការវាយប្រហារដោយចេតនា ឬដោយចៃដន្យពីភាគីណាមួយ ដោយប្រើអាវុធអាក្សមិក ជីវសាស្ត្រ និង/ឬគីមី។
- ង. ជំងឺធ្ងន់ធ្ងរ ដែលកើតមានឡើងខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោម ឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន គ្រឿងញៀនខុសច្បាប់ សារធាតុពុល ឬសារធាតុគីមីពុល។

- ច. ម្ចាស់បណ្ណធានារ៉ាប់រងទទួលមរណភាពក្នុងរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដំបូងនៃការធ្វើរោគវិនិច្ឆ័យជំងឺធ្ងន់ធ្ងរ។
- ឆ. ជំងឺពីកំណើត ឬពិការភាពពីកំណើត ឬ
- ជ. ការប៉ុនប៉ងធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯង ដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ

ប្រការ ៧៖ ទីតាំងភូមិសាស្ត្រនៃការធានា

ការធានារ៉ាប់រងនេះ ត្រូវបានធានាទៅលើការទាមទារសំណងទាំងឡាយណាដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗ។

ប្រការ ៨៖ លក្ខណៈសម្បត្តិនៃអ្នកទទួលផល ឬអ្នកទទួលសំណង

៨.១ លក្ខណៈសម្បត្តិ

៨.១.១ អ្នកទទួលផល ត្រូវតែជាបុគ្គលដែលត្រូវបានកំណត់ថាជាអ្នកទទួលផលដោយម្ចាស់បណ្ណសន្យារ៉ាប់រងនៅក្នុងពាក្យស្នើសុំធានារ៉ាប់រង ដើម្បីទទួលបាននូវអត្ថប្រយោជន៍ធានារ៉ាប់រងស្របតាមខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។

៨.២ នីតិវិធីនៃការផ្លាស់ប្តូរ

៨.២.១ ម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិចាត់តាំងអ្នកទទួលផលម្នាក់ ឬច្រើននាក់ ឲ្យទទួលអត្ថប្រយោជន៍ធានារ៉ាប់រងទាំងអស់ ឬដោយផ្នែកស្របតាមបណ្ណសន្យារ៉ាប់រងនេះ។ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចបញ្ជាក់អំពីចំណែកដែលអ្នកទទួលផលម្នាក់ៗនឹងទទួលបាន។ ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង មិនបានបញ្ជាក់ពីចំណែកនោះអ្នកទទួលផលទាំងអស់នឹងទទួលអត្ថប្រយោជន៍ក្នុងចំណែកស្មើៗគ្នា។

៨.២.២ ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងមិនបានចាត់តាំងអ្នកទទួលផលទេនោះ អត្ថប្រយោជន៍នឹងត្រូវបានទូទាត់ ទៅឲ្យទាយាទស្របច្បាប់របស់ម្ចាស់បណ្ណសន្យារ៉ាប់រង។

៨.២.៣ ក្នុងអំឡុងពេលបណ្ណសន្យារ៉ាប់រងកំពុងមានសុពលភាព ម្ចាស់បណ្ណសន្យារ៉ាប់រងមានសិទ្ធិផ្លាស់ប្តូរអ្នកទទួលផល ឬចំណែករបស់អ្នកទទួលផលបានគ្រប់ពេល បន្ទាប់ពីទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សរពី ក្រុមហ៊ុន ជាយ អិលធី ឡាយហ្វ។

៨.២.៤ ម្ចាស់បណ្ណសន្យារ៉ាប់រងអាចស្នើសុំកែប្រែព័ត៌មាន បន្ថែម ឬផ្លាស់ប្តូរអ្នកទទួលផលថ្មី ដោយគ្រាន់តែបំពេញពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានអ្នកទទួលផល។

- ៨.២.៥ ពាក្យស្នើសុំផ្លាស់ប្តូរព័ត៌មានអ្នកទទួលបានផល ត្រូវមានការយល់ព្រមពីអ្នកត្រូវបានធានារ៉ាប់រង ដែលមាននៅក្នុងបណ្ណសន្យារ៉ាប់រង ដោយចុះហត្ថលេខា ឬផ្ដិតមេដៃឯកភាព។
- ៨.២.៦ នៅពេលធ្វើការកែប្រែព័ត៌មានបន្ថែម ឬផ្លាស់ប្តូរអ្នកទទួលបានផល ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវ ភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណអ្នកទទួលបានផលដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត និងឯកសារបញ្ជាក់ទំនាក់ទំនងផងដែរ។
- ៨.២.៧ ចំនួនភាគរយសរុបនៃអ្នកទទួលបានផលទាំងអស់ត្រូវតែ ១០០% នៃចំនួនទឹកប្រាក់ទាមទារ សំណង។
- ៨.២.៨ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងមិនទទួលខុសត្រូវផ្លូវច្បាប់សម្រាប់ការចាត់តាំង ឬ ការ ផ្លាស់ប្តូរអ្នកទទួលបានផលដោយមិនមានការផ្តល់ព័ត៌មានមកកាន់ក្រុមហ៊ុនឡើយ។

ប្រការ ៩៖ ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

៩.១ ការផ្ទេរសិទ្ធិ

មិនមានការផ្ទេរសិទ្ធិ

៩.២ ការចាត់តាំង និងការផ្លាស់ប្តូរអ្នកទទួលបានផល

- ចំពោះការចាត់តាំងអ្នកទទួលបានផល សូមយោងទៅតាម ប្រការ ៨.១.១ ប្រការ ៨.២.១ ដល់ ប្រការ ៨.២.៣ និង ប្រការ ៨.២.៨។
- ការផ្លាស់ប្តូរអ្នកទទួលបានផល សូមយោងទៅតាម ប្រការ ៨.២.៤ ដល់ ប្រការ ៨.២.៨។

៩.៣ ការផ្លាស់ប្តូរព័ត៌មានសម្រាប់ទំនាក់ទំនង

៩.៣.១ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រង ផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង ឬឈ្មោះ ឬលេខ អត្តសញ្ញាណប័ណ្ណ នោះម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការ ផ្លាស់ប្តូរនោះដល់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ។

៩.៣.២ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៣ (បី) ខែ យ៉ាងតិច ក្នុងអំឡុងពេល ១២ (ដប់ពីរ) ខែចុងក្រោយ នោះម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវជូន ដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទដែលអ្នកត្រូវបានធានារ៉ាប់រង បានចាកចេញពី ប្រទេសកម្ពុជា។ នៅក្នុងករណីនេះ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី មានសិទ្ធិបន្តបណ្ណ

សន្យារ៉ាប់រងដែលមាន ខ និងលក្ខខណ្ឌដូចគ្នា ឬ ផ្លាស់ប្តូរបុព្វលាភធានារ៉ាប់រង ឬ លុបចោលបណ្ណសន្យារ៉ាប់រង និងទូទាត់ជូនម្ចាស់បណ្ណសន្យារ៉ាប់រងនូវតម្លៃខ្ពស់ជាងគេនេះ

- ក. បុព្វលាភធានារ៉ាប់រងទាំងអស់ដែលបានបង់ ដកចំណាយដែលពាក់ព័ន្ធ ឬ
- ខ. តម្លៃសាច់ប្រាក់សុទ្ធ គិតត្រឹមពេលស្មើសុំ (ប្រសិនបើមាន)។

ប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រង មិនមានបំណងបន្តបណ្ណសន្យារ៉ាប់រងទៀតទេ នោះក្រុមហ៊ុនដោយ អ៊ុលី ឡាយហ្វី នឹងទូទាត់តម្លៃសាច់ប្រាក់សុទ្ធ (ប្រសិនបើមាន) ហើយបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់។

៩.៣.៣ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី មានសិទ្ធិបដិសេធមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងប្រសិនបើម្ចាស់បណ្ណសន្យារ៉ាប់រងបំពានកាតព្វកិច្ចនៃការជូនដំណឹងពីការចាកចេញពីប្រទេសកម្ពុជារបស់អ្នកត្រូវបានធានារ៉ាប់រង ដូចបានបញ្ជាក់នៅក្នុងប្រការ ៩.៣.២ ខាងលើ។

៩.៣.៤ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវផ្តល់ព័ត៌មានអំពីថ្ងៃខែឆ្នាំកំណើត អាយុ ភេទ និង មុខរបរ ពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ/និងម្ចាស់បណ្ណសន្យារ៉ាប់រងនៅក្នុងពាក្យស្នើសុំធានារ៉ាប់រង ពេលបំពេញពាក្យស្នើសុំបណ្ណសន្យារ៉ាប់រង ។ ក្នុងករណីរកឃើញកំហុសបន្ទាប់ពីវិញ្ញាបនបត្រធានារ៉ាប់រងត្រូវបានចេញដោយ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នោះតម្រូវឲ្យធ្វើការកែប្រែស្របតាមវិធានដូចខាងក្រោម៖

- ក. ប្រសិនបើអាយុ ភេទ និង មុខរបរពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ/និងម្ចាស់បណ្ណសន្យារ៉ាប់រងធ្វើឲ្យមានការបង់បុព្វលាភធានារ៉ាប់រងខ្ពស់ ជាងចំនួនដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង នោះទឹកប្រាក់ត្រូវបានធានាត្រូវតែកាត់បន្ថយមកត្រឹមកម្រិតដែលអាចអនុវត្តបានចំពោះអាយុ ភេទ និង មុខរបរពិតប្រាកដ និងបុព្វលាភធានារ៉ាប់រងដែលបានបង់រួច។
- ខ. ប្រសិនបើអាយុ ភេទ និង មុខរបរពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រង ឬ/និងម្ចាស់បណ្ណសន្យារ៉ាប់រងធ្វើឲ្យមានការបង់បុព្វលាភធានារ៉ាប់រងទាប ជាងចំនួនដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង នោះបុព្វលាភធានារ៉ាប់រងដែលត្រូវបង់នឹងត្រូវបាន កាត់បន្ថយមកត្រឹមកម្រិតដែលអាចអនុវត្តបានចំពោះអាយុ ភេទ និង មុខរបរពិតប្រាកដ និងទឹកប្រាក់ត្រូវបានធានាដែលបានជ្រើសរើសរួច។ ក្រុមហ៊ុនដោយ អ៊ុលី ឡាយហ្វី នឹងប្រគល់ត្រឡប់វិញជូនម្ចាស់បណ្ណសន្យារ៉ាប់រង នូវបុព្វលាភធានារ៉ាប់រងដែលលើសចំនួនដោយគ្មានការប្រាក់។ អត្ថប្រយោជន៍នានាដែលស្ថិតនៅក្រោមបណ្ណសន្យារ៉ាប់រងនឹងនៅដដែលដោយគ្មានការកែប្រែឡើយ។
- គ. សម្រាប់អ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើអាយុពិតប្រាកដ នៅកាលបរិច្ឆេទចាប់ផ្តើមបណ្ណសន្យារ៉ាប់រងមិនស្ថិតនៅក្នុងអាយុពេលចាប់ផ្តើមធានាសមស្របសម្រាប់ការចេញបណ្ណ

សន្យារ៉ាប់រង នោះបណ្តុំសន្យារ៉ាប់រង នឹងត្រូវចាត់ទុកជាមោឃៈ។ នៅក្នុងករណីនេះ ក្រុមហ៊ុនដាយ អ៊ុលី ឡាយហ្វី នឹងប្រគល់ត្រឡប់វិញនូវបុព្វលាភធានារ៉ាប់រងទាំងអស់ ដែលបានបង់រួច ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ផ្សេងៗ ដែលត្រូវបានមោឃភាពដោយមិនមានការប្រាក់បន្ទាប់ពីបានដកថ្លៃចំណាយផ្សេងៗ។ ដូច្នេះរាល់កាតព្វកិច្ចទាំងអស់របស់ ក្រុមហ៊ុនដាយ អ៊ុលី ឡាយហ្វី ដែលស្ថិតនៅក្រោមអត្ថប្រយោជន៍ធានារ៉ាប់រងដែលត្រូវបានលុបចោលនេះនឹងត្រូវបញ្ចប់។

ប្រការ ១០៖ ការបន្តកិច្ចសន្យាធានារ៉ាប់រង

១០.១ ប្រសិនបើបណ្តុំសន្យារ៉ាប់រងត្រូវបានអស់សុពលភាពជាបណ្តោះអាសន្ន ដោយសារតែការមិនបានបង់បុព្វលាភធានារ៉ាប់រង នោះក្រុមហ៊ុននឹងផ្តល់ជូនការផ្អាកកិច្ចសន្យារយៈពេល ០២ ឆ្នាំគិតចាប់ពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយដោយស្វ័យប្រវត្តិមុននឹងក្រុមហ៊ុនធ្វើការបញ្ចប់កិច្ចសន្យា។ នៅក្នុងកំឡុងពេលផ្អាកនេះអតិថិជន អាចបន្តកិច្ចសន្យាឡើងវិញដោយស្មើមកកាន់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី តាមរយៈក្រុមហ៊ុនដាយផ្ទាល់ ឬអន្តការធានារ៉ាប់រង ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដើម្បីបន្តសុពលភាពបណ្តុំសន្យារ៉ាប់រងឡើងវិញ ដោយបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម៖

- ក. ម្ចាស់បណ្តុំសន្យារ៉ាប់រងត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពឡើងវិញជូនក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី នៅក្នុងរយៈពេលយ៉ាងយូរបំផុត ២ (ពីរ) ឆ្នាំ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ចុងក្រោយ។
- ខ. ម្ចាស់បណ្តុំសន្យារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងទាំងអស់ដែលនៅសល់ជូន ក្រុមហ៊ុនដាយ អ៊ុលី ឡាយហ្វី ដោយស្របតាម ខ និងលក្ខខណ្ឌនៃបណ្តុំសន្យារ៉ាប់រងនេះ។
- គ. ម្ចាស់បណ្តុំសន្យារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រង នៅតែមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបាន ការធានារ៉ាប់រង ដូចដែលបានបញ្ជាក់ក្នុងបណ្តុំសន្យារ៉ាប់រងនេះ។

១០.២ រាល់ទឹកប្រាក់ចំណាយដែលពាក់ព័ន្ធនឹងការពិនិត្យសុខភាព (ប្រសិនបើមាន) នៅកាលបរិច្ឆេទបន្តសុពលភាពឡើងវិញ នឹងត្រូវបានកំណត់ទៅតាមការអនុវត្តរបស់ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វីជាក់ស្តែង។

១០.៣ ម្ចាស់បណ្តុំសន្យារ៉ាប់រងត្រូវតែផ្តល់ព័ត៌មានពេញលេញ និង ស្មោះត្រង់ក្នុងទម្រង់បែបបទស្នើសុំបន្តសុពលភាពឡើងវិញ សេចក្តីថ្លែងអំពីសុខភាព និងឯកសារផ្សេងទៀតដែលកំណត់ដោយក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វី។ តាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្រុមហ៊ុន ដាយ អ៊ុលី ឡាយហ្វីអាចស្នើសុំឲ្យអ្នកត្រូវបានធានារ៉ាប់រង និង/ឬម្ចាស់បណ្តុំសន្យារ៉ាប់រង ទទួលបានការ

ពិនិត្យសុខភាព ប៉ុន្តែការពិនិត្យសុខភាពនោះ (ប្រសិនបើមាន) នឹងមិនអាចជំនួសឲ្យ កាតព្វកិច្ចរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងក្នុងការផ្តល់ព័ត៌មានពេញលេញ និងស្មោះត្រង់តាម ការតម្រូវក្នុងប្រការនេះទេ។

១០.៤ ប្រសិនបើការបន្តសុពលភាពឡើងវិញត្រូវបានយល់ព្រម នោះកាលបរិច្ឆេទមានសុពលភាពនៃ ការបន្ត សុពលភាពឡើងវិញត្រូវគិតចាប់ពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង ចុងក្រោយ ដូចបានបង្ហាញនៅក្នុងលិខិតជូនដំណឹងស្តីពីការបន្តសុពលភាពឡើងវិញ ដែល បានយល់ព្រមដោយ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី និងដរាបណា ទាំងម្ចាស់បណ្ណសន្យា រ៉ាប់រង និង/ឬអ្នកត្រូវបានធានារ៉ាប់រងនៅមានជីវិតនាខណៈពេលនោះ។

ប្រការ ១១៖ ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

១១.១ បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ កាលណាហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ ខាងក្រោមបានកើតឡើង៖

- ក. ម្ចាស់បណ្ណសន្យារ៉ាប់រង ស្នើសុំលុបចោលបណ្ណសន្យារ៉ាប់រងកំឡុងពេលសាកល្បងដែលមានរយៈពេល៣០(សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រងនេះ ឬ
- ខ. បណ្ណសន្យារ៉ាប់រងត្រូវបានបញ្ចប់តាមសំណើរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងដូចបានបញ្ជាក់ក្នុង ខ និងលក្ខខណ្ឌនេះ ឬ
- គ. បណ្ណសន្យារ៉ាប់រងមិនត្រូវបានបន្តសុពលភាពឡើងវិញក្នុងរយៈពេល ២ (ពីរ) ឆ្នាំ បន្ទាប់ពីអស់ សុពលភាព គិតចាប់ពីកាលបរិច្ឆេទកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រងចុងក្រោយ ឬ
- ឃ. ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី យល់ព្រមទូទាត់ជូននូវអត្ថប្រយោជន៍របស់គម្រោងទាំងមូល
- ង. ពេលផុតកាលបរិច្ឆេទកំណត់នៃបណ្ណសន្យារ៉ាប់រង ឬ
- ច. អត្ថប្រយោជន៍ធានារ៉ាប់រងនៅពេលទាមទារសំណងលើសពីចំនួនកំណត់សម្រាប់ផលិតផល EasyCare ដូចដែលមានចែងក្នុងប្រការ ៤.១
- ឆ. អត្ថប្រយោជន៍នៃបណ្ណសន្យារ៉ាប់រងត្រូវបានលុបចោលដោយសារមូលហេតុផ្សេងៗ ដូចដែល បានលើកឡើងយ៉ាងជាក់លាក់ក្នុងប្រការនៃបណ្ណសន្យារ៉ាប់រងនេះ ឬ
- ជ. ទំហំហានិភ័យចំពោះកម្មវត្ថុដែលត្រូវបានធានាមានការប្រែប្រួល ដែលនាំអោយមានការសម្រេច បុព្វលាភធានារ៉ាប់រង និងការមិនយល់ស្របដោយភាគីនៃកិច្ចសន្យាធានារ៉ាប់រង។
- ជ. ករណីផ្សេងទៀត ដែលបានកំណត់នៅ ក្នុងកិច្ចសន្យាធានារ៉ាប់រង ឬក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះចំណុច “ក” ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងប្រគល់ត្រឡប់វិញនូវបុព្វលាភធានារ៉ាប់រងនានា ដែលបានបង់រួច ដោយគ្មានការប្រាក់ បន្ទាប់ពីកាត់កងចំណាយពិនិត្យសុខភាព(ប្រសិនបើមាន)។

ចំពោះចំណុច “ខ” និង “គ” ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងផ្តល់តម្លៃបោះបង់បណ្ណសន្យារ៉ាប់រង ដោយគ្មានការប្រាក់ (ប្រសិនបើមាន)។

ចំពោះចំណុច “ឆ” (ក្នុងករណីដែលអត្ថប្រយោជន៍ធានារ៉ាប់រងនៅពេលទាមទារសំណងលើសពីចំនួន កំណត់សម្រាប់ផលិតផល EasyCare ដូចដែលមានចែងក្នុងប្រការ ៤.១) បណ្ណសន្យារ៉ាប់រងដែល ទិញក្រោយគេបំផុតដែលនឹងត្រូវចាត់ទុកជាមោឃៈ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងប្រគល់ ត្រឡប់វិញនូវបុព្វលាភធានារ៉ាប់រងនានា ដែលបានបង់រួចសម្រាប់បណ្ណសន្យារ៉ាប់រងនោះ ដោយគ្មាន ការប្រាក់ បន្ទាប់ពីកាត់កងនឹងចំណាយផ្សេងៗ ដែលពាក់ព័ន្ធ (ប្រសិនបើមាន)។

១១.២ នីតិវិធីនៃការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង

អតិថិជនដែលមានបំណងបញ្ចប់កិច្ចសន្យាធានារ៉ាប់រងមុនកាលកំណត់ អាចស្នើសុំជាលាយលក្ខណ៍ អក្សរមកកាន់ក្រុមហ៊ុនផ្ទាល់ ឬតាមរយៈអន្តការី ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

ក្រុមហ៊ុននឹងធ្វើការជូនដំណឹងទៅកាន់អតិថិជនទៅកាន់អតិថិជនក្នុងរយៈពេល ០៣ (បី) ថ្ងៃនៃថ្ងៃធ្វើ ការក្នុងករណីមិនបានភ្ជាប់មកជាមួយឯកសារគ្រប់គ្រាន់ ឬមានចំណុចខ្វះខាតណាមួយ ដោយ គិត ចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុននឹងឆ្លើយតបទៅអតិថិជនអំពី ការយល់ព្រម ឬបដិសេធដោយមានមូលហេតុត្រឹមត្រូវ ជាលាយលក្ខណ៍អក្សរក្នុងរយៈពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលបានលិខិតស្នើសុំបញ្ចប់កិច្ចសន្យារ៉ាប់រង និងឯកសារ គ្រាប់គ្រាន់។

ក្រុមហ៊ុននឹងធ្វើការបង្វិលប្រាក់ត្រឡប់វិញ (ប្រសិនបើមាន) ក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃព្រមព្រៀងបញ្ចប់កិច្ចសន្យាធានារ៉ាប់រង។

ប្រការ ១២៖ ការលុបចោលកិច្ចសន្យាធានារ៉ាប់រង

១២.១ ម្ចាស់បណ្ណសន្យារ៉ាប់រង មានសិទ្ធិបញ្ចប់បណ្ណសន្យារ៉ាប់រងគ្រប់ពេលវេលា។ សំណើសុំ បញ្ចប់បណ្ណសន្យារ៉ាប់រង អាចធ្វើឡើងដោយការប្រើប្រាស់ទម្រង់បែបបទស្នើសុំ ដែលផ្តល់ជូន ដោយក្រុមហ៊ុនសម្រាប់ការទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រង។ សំណើសុំបញ្ចប់បណ្ណសន្យា រ៉ាប់រងមានសុពលភាពនៅពេលដែលម្ចាស់បណ្ណសន្យារ៉ាប់រងទទួលបានការជូនដំណឹងជា លាយលក្ខណ៍អក្សរ ដែលត្រូវបានយល់ព្រមដោយ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី។ នៅពេល ដែលក្រុមហ៊ុន បានទូទាត់តម្លៃបោះបង់បណ្ណសន្យារ៉ាប់រងរួច (ប្រសិនបើមាន) នោះបណ្ណ

សន្យារ៉ាប់រងត្រូវបញ្ឈប់ ហើយគ្មានអត្ថប្រយោជន៍ធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងត្រូវអនុវត្តទៀតឡើយ។

១២.២ នៅពេលបញ្ឈប់បណ្ណសន្យារ៉ាប់រង តម្លៃសាច់ប្រាក់សុទ្ធ នឹងត្រូវបានទូទាត់ (ប្រសិនបើមាន) ។

១២.៣ ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រងបំពានដូចដែលបានចែងខាងលើ ហើយប្រសិនបើមានការក្លែងបន្លំ ការមិនផ្តល់ព័ត៌មាន ការបកស្រាយខុស ឬ ការថ្លែងមិនត្រឹមត្រូវខុសពីការពិតនោះ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី មានសិទ្ធិលុបចោលបណ្ណសន្យារ៉ាប់រងជាឯកតោភាគី និងប្រមូលបំណុលដែលមាន។ លើសពីនេះ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនិងប្រគល់ត្រឡប់វិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួចឡើយ។

ប្រការ ១៣៖ ការទាមទារសំណង

១៣.១ លក្ខណៈសម្បត្តិរបស់អ្នកដាក់ពាក្យស្នើសុំទាមទារសំណង

១៣.១.១ អ្នកដាក់ពាក្យស្នើសុំទាមទារសំណង ត្រូវតែជាម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផលដែលបានកំណត់ដោយបណ្ណសន្យារ៉ាប់រង ឬអាណាព្យាបាលស្របច្បាប់ ប្រសិនបើអ្នកទទួលផលនោះជាអនីតិជន។

១៣.២ នីតិវិធីក្នុងការផ្តល់ព័ត៌មាន

១៣.២.១ នៅពេលហេតុការណ៍ ដែលត្រូវបានធានារ៉ាប់រងកើតឡើងអ្នកដាក់ពាក្យស្នើសុំទាមទារសំណងត្រូវ៖

- ជូនដំណឹងតាមរយៈមធ្យោបាយណាមួយដូចខាងក្រោម៖
 - ក. ជូនដំណឹងដោយផ្ទាល់
 - ខ. ទំនាក់ទំនងតាមរយៈទូរស័ព្ទ
 - គ. ផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិច ឬ
 - ឃ. លិខិតជាលាយលក្ខណ៍អក្សរ

ដល់ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី ទៅកាន់ផ្នែកទាមទារសំណងនៃ ក្រុមហ៊ុន ងាយ អ៊ុលី ឡាយហ្វី អ៊ីនស្វ៊ុនស៍ (ខេមបូឌា) ម.ក ដែលស្ថិតនៅជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

- បំពេញលក្ខខណ្ឌសម្រាប់ការទាមទារសំណងដូចខាងក្រោម៖

- ក. អ្នកទាមទារសំណងត្រូវផ្តល់ភស្តុតាងច្បាស់លាស់ដល់ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ អំពីមរណភាពរបស់អ្នកត្រូវបានធានារ៉ាប់រង។
- ខ. សម្រាប់អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ អ្នកត្រូវបានធានារ៉ាប់រងនៃផលិតផលបន្ថែមនេះ ចាំបាច់ត្រូវតែរស់រានមានជីវិត នៅក្នុងអំឡុងរយៈពេលរងចាំ (Survival Period) (ដោយរាប់ពីកាលបរិច្ឆេទកើតមានជំងឺធ្ងន់ធ្ងរ) ដើម្បីមានសិទ្ធិទាមទារសំណង អត្ថប្រយោជន៍ជំងឺធ្ងន់ធ្ងរ។ រយៈពេលរងចាំ (Survival Period) គឺមានរយៈពេល ១៤ ថ្ងៃ រាប់ចាប់ពីថ្ងៃដែលទទួលបានការវិនិច្ឆ័យនៃជំងឺធ្ងន់ធ្ងរ។
- គ. ក្នុងករណីពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយ ត្រូវតែទទួលបានការ បញ្ជាក់ដោយ មន្ទីរពេទ្យដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់ចាប់ពីថ្នាក់ខេត្ត ឬរាជធានី ឡើងទៅ។ ការបញ្ជាក់នេះត្រូវធ្វើឡើងមិនឲ្យតិចជាង ០៦ (ប្រាំមួយ) ខែ និងមិនឲ្យ លើសពី ០៩ (ប្រាំបួន) ខែ បន្ទាប់ពីកាលបរិច្ឆេទគ្រោះថ្នាក់កើតឡើង ឬនៅកាល បរិច្ឆេទដែលលក្ខណៈនៃពិការភាពជាអចិន្ត្រៃយ៍ និងមិនអាចជាសះស្បើយ ត្រូវបាន ផ្ទៀងផ្ទាត់។
- ឃ. ក្នុងករណីបាត់បង់ទាំងស្រុង និងមិនអាចជាសះស្បើយជារៀងរហូតដូចមានចែងក្នុង ប្រការ ១.២៧ ការបញ្ជាក់អំពីលក្ខណៈពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ អាចត្រូវ បានធ្វើឡើងគ្រប់ពេល។
- ង. ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ រក្សាសិទ្ធិក្នុងការបដិសេធការទូទាត់អត្ថប្រយោជន៍ ធានារ៉ាប់រង ប្រសិនបើការទទួលខុសត្រូវលើសំណងនៃអត្ថប្រយោជន៍ធានារ៉ាប់រង នោះស្ថិតក្នុងករណីលើកលែង ដែលស្របតាម ខ និងលក្ខខណ្ឌនៃគម្រោងនេះ។
- ច. គ្រប់ពេលដែលចាំបាច់ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ រក្សាសិទ្ធិក្នុងការតម្រូវឲ្យអ្នក ត្រូវបានធានារ៉ាប់រង ទទួលយកការពិនិត្យសុខភាពបែបវេជ្ជសាស្ត្រ តាមការរៀបចំ ដោយវេជ្ជបណ្ឌិតដែលត្រូវបានចាត់តាំងដោយ ក្រុមហ៊ុនដើម្បីកំណត់បានអំពីវិសាល ភាពនៃពិការភាព។ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នឹងទទួលខុសត្រូវនូវ រាល់ ចំណាយពីការពិនិត្យសុខភាពនេះ។

១៣.២.២ មុនការទូទាត់សំណង ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នឹងកាត់កងរាល់បំណុលដែល ម្ចាស់បណ្ណសន្យារ៉ាប់រងជំពាក់ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វ នៅក្រោមបណ្ណសន្យារ៉ាប់រង នេះ។

១៣.៣ ការផ្តល់ឯកសារ ឬកស្ថតាងក្នុងការដោះស្រាយសំណង

១៣.៣.១ នៅពេលហេតុការណ៍ដែលត្រូវបានធានាកើតឡើង អ្នកដាក់ពាក្យស្នើសុំទាមទារសំណង ត្រូវផ្តល់ជូនក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នូវ ព័ត៌មាន និងកស្ថតាងតម្រូវ ដោយ ចំណាយផ្ទាល់ខ្លួន ដើម្បីបំពេញតាមលក្ខខណ្ឌនៃការទាមទារសំណង៖

- ក. វិញ្ញាបនបត្រធានារ៉ាប់រងអាយុជីវិតច្បាប់ដើម
- ខ. ពាក្យស្នើសុំទាមទារសំណង
- គ. សេចក្តីចម្លងសំបុត្រមរណភាព ឬ សេចក្តីបញ្ជាក់អំពីពិការភាពទាំងស្រុង និងជា អចិន្ត្រៃយ៍ចេញដោយមន្ទីរពេទ្យ ឬ អាជ្ញាធរមានសមត្ថកិច្ច
- ឃ. ឯកសារថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងសៀវភៅគ្រួសារ សំបុត្រ កំណើតសំបុត្រអាពាហ៍ពិពាហ៍ ឬ ឯកសារដែលពាក់ព័ន្ធផ្សេងទៀតដែលបញ្ជាក់អំពី ទំនាក់ទំនងរវាងអ្នកត្រូវបានធានារ៉ាប់រង និងអ្នកទទួលបានឬអ្នកទាមទារសំណង
- ង. ឯកសារចម្លងនៃរបាយការណ៍ប៉ូលីស (ប្រសិនបើមាន)
- ច. របាយការណ៍វេជ្ជសាស្ត្រដែលចេញដោយវេជ្ជបណ្ឌិតក្នុងករណីដែលបានសម្រាក ព្យាបាល ឬទទួលមរណភាពនៅមន្ទីរពេទ្យ ឬគ្លីនិកដែល ចុះបញ្ជីត្រឹមត្រូវតាមច្បាប់
- ឆ. លិខិតយល់ព្រមរបស់អ្នកទទួលបាន ឬទាយាក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន
- ជ. លិខិតយល់ព្រមបង្ហាញព័ត៌មានដែលទាក់ទងនឹងប្រវត្តិជំងឺរបស់អ្នកត្រូវបានធានា រ៉ាប់រង(ប្រសិនបើមាន)
- ឈ.លិខិតបញ្ជាក់ ឬឯកសារផ្សេងទៀតដែលមានសារៈសំខាន់សម្រាប់ដំណើរការនៃការ វាយតម្លៃលើការទូទាត់ សំណង។ រាល់ការចំណាយផ្សេងៗដើម្បីទទួលបាននូវឯក សារទាំងនេះគឺជាបន្ទុករបស់អ្នកទាមទារសំណង
- ញ. ឯកសារចម្លងនៃរបាយការណ៍កោសល្យវិច័យ (ប្រសិនបើមាន)

១៣.៣.២ បន្ទាប់ពីការយល់ព្រមទូទាត់ការទាមទារសំណងក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី នឹងធ្វើការ ទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងដោយផ្អែកតាម ខ និងលក្ខខណ្ឌ ដែលបានចែងក្នុង ប្រការ ៤។

១៣.៤ រយៈពេលអតិបរមានៃការដោះស្រាយការទាមទារសំណងជូនអតិថិជន

ក្រុមហ៊ុន ត្រូវដោះស្រាយការទាមទារសំណងជូនអតិថិជនក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃនៃ ថ្ងៃធ្វើការ គិតចាប់ពីកាលបរិច្ឆេទដែលក្រុមហ៊ុនទទួលបានទទួលការស្នើសុំទាមទារសំណង ធានារ៉ាប់រង និងឯកសារតម្រូវគ្រប់គ្រាន់ ហើយក្រុមហ៊ុនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅអតិថិជនអំពីការសម្រេចបដិសេធ ឬសម្រេចផ្តល់សំណងធានារ៉ាប់រង។ ប្រសិនបើករណី

ក្រុមហ៊ុនសម្រេចពន្យារពេលនៃការសម្រេចផ្តល់សំណងនោះក្រុមហ៊ុននឹងធ្វើការជូនដំណឹងទៅកាន់ និយ័តករធានារ៉ាប់រងកម្ពុជា និង អ្នកទាមទារសំណងផងដែរ។

១៣.៥ របៀបនិងរយៈពេលទូទាត់សំណង

ក្រុមហ៊ុន នឹងធ្វើការទូទាត់សំណងទៅតាមការស្នើសុំរបស់អតិថិជន ដែលបានស្នើនៅក្នុងពាក្យស្នើសុំទាមទារសំណងដែលមានដូចជា៖

- ការផ្ទេរ ឬដាក់ប្រាក់តាមរយៈគណនីធនាគារដែលជាធនាគារដៃគូរបស់ក្រុមហ៊ុន ឬ
- ការផ្តល់ជាសេវាកម្មរបស់ធនាគារដែលជាដៃគូធនាគាររបស់ក្រុមហ៊ុន

ក្រុមហ៊ុននឹងទូទាត់សំណងក្នុងរយៈពេល ០៣ ថ្ងៃនៃធ្វើការ បន្ទាប់ពីអ្នកទាមទារសំណងធានារ៉ាប់រងឯកភាពទទួលយកសំណងធានារ៉ាប់រង។

ប្រការ ១៤៖ កាតព្វកិច្ចក្នុងការផ្តល់ព័ត៌មាន

ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវតែផ្តល់ព័ត៌មានពេញលេញ និងស្មោះត្រង់នៅក្នុងទម្រង់បែបបទពាក្យស្នើសុំធានារ៉ាប់រង សេចក្តីថ្លែងអំពីសុខភាព និងសំណើសុំកែប្រែ ឬ បំពេញបន្ថែមព័ត៌មានដែលតម្រូវដោយក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី ដើម្បីធ្វើជាមូលដ្ឋាននៃទំនាក់ទំនងកិច្ចសន្យាធានារ៉ាប់រង ឬការបន្ត សុពលភាពរវាងភាគីទាំងពីរ។ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី អាចស្នើសុំអ្នកត្រូវបានធានារ៉ាប់រង ឲ្យទទួលការពិនិត្យសុខភាព ប៉ុន្តែការពិនិត្យសុខភាពនោះ (ប្រសិនបើមាន) នឹងមិនអាចជំនួសឲ្យកាតព្វកិច្ចរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងក្នុងការផ្តល់នូវព័ត៌មានពេញលេញ និងស្មោះត្រង់តាមការតម្រូវនៅក្នុងប្រការនេះឡើយ។

ក្នុងករណីដែលម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងបំពានប្រការនេះ ហើយប្រសិនបើមានការក្លែងបន្លំ ការមិនផ្តល់ព័ត៌មាន ការបកស្រាយខុស ឬការថ្លែងមិនត្រឹមត្រូវខុសពីការពិត នោះក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី មានសិទ្ធិលុបចោលបណ្ណសន្យារ៉ាប់រងជាឯកតោភាគី និងប្រមូលបំណុលដែលមាន។ លើសពីនេះ ក្រុមហ៊ុន នឹងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រង ឬប្រគល់ត្រឡប់មកវិញនូវបុព្វលាភធានារ៉ាប់រងដែលបានបង់រួចឡើយ។

ប្រការ ១៥៖ ការរក្សាព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូនក្រុមហ៊ុន នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយ នឹងត្រូវបញ្ចេញទៅភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែត្រូវបានតម្រូវ ឬអនុញ្ញាតឲ្យដោយច្បាប់ ឬបទបញ្ញត្តិជាធរមាន។

ប្រការ ១៦៖ ការផ្សះផ្សារវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យាធានារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃភាគីវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សារវិវាទមុននឹងប្តឹងទៅវេទិការមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែ រឿងព្រហ្មទណ្ឌ។

ប្រការ ១៧៖ ដែនយុត្តាធិការ

កិច្ចសន្យាធានារ៉ាប់រងនេះ ត្រូវអនុវត្តក្រោមដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

----- ចប់ -----

ឧបសម្ព័ន្ធ ១

1. ជំងឺមហារីកដំណាក់កាលចុងក្រោយ (Late-stage Cancer)

ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺសាច់កាច់ដែលបានបញ្ជាក់ឃើញថាមានការលូតលាស់មិនប្រក្រតីនៃកោសិកាកាច់ជាច្រើនរួមជាមួយការជ្រៀតចូល និងការបំផ្លាញទៅលើកោសិកាធម្មតា។ ជំងឺមហារីកត្រូវតែបញ្ជាក់ដោយលទ្ធផលនៃការវិភាគជំងឺសាច់កាច់ឡើងដោយវេជ្ជបណ្ឌិតឯកទេសមហារីក ឬ ឯកទេសវិភាគជំងឺសាច់កាច់។ ជំងឺ និងប្រភេទជំងឺសាច់កាច់ទាំងអស់ខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលក្នុងការធានាសម្រាប់ផលិតផលនេះទេ៖

- ជំងឺដែលមិនទាន់ក្លាយជាមហារីក (pre-malignant) ជំងឺដែលមិនទាន់រីករាលដាលទៅកោសិកាដទៃ (noninvasive) ជំងឺមហារីកដែលមិនទាន់រីករាលដាល (carcinoma-in-situ) ជំងឺដែលមិនប្រាកដថាជាមហារីក (having borderline malignancy) ជំងឺដែលមានកម្រិតប្រឈមណាមួយទៅនឹងមហារីក (having any degree of malignant potential) សង្ស័យថាមានជំងឺមហារីក (having suspicious malignancy) ការរីកលូតលាស់ខុសធម្មតារបស់កោសិកា (neoplasm of uncertain or unknown behaviors) កោសិកាមិនធម្មតាគ្រប់ដំណាក់កាល squamous intraepithelial lesions (HSIL and LSIL) and intra epithelial neoplasia។
- ជំងឺមហារីករបស់ក្រពេញប្រូស្តាតដំណាក់កាលដំបូងដែលលទ្ធផលនៃការវិភាគកោសិកាបញ្ជាក់ចំណាត់ថ្នាក់ (T1N0M0) ឬ ចំណាត់ថ្នាក់ទាបជាងនេះអាស្រ័យទៅនឹងចំណាត់ថ្នាក់របស់ជំងឺមហារីក (TNM) ឬ ចំណាត់ថ្នាក់ដែលមានតម្លៃស្មើ។
- ជំងឺមហារីកស្បែកដែលមានកាំរស្មីតិចជាង 1.5 mm ឬ តិចជាង Clark កំរិត III

- ការឡើងក្រាស់នៃស្រទាប់ខាងក្រៅនៃស្បែក (Hyperkeratosis) ជំងឺមហារីកស្បែក (Basal and squamous skin cancers)។
- ជំងឺមហារីករបស់ក្រពេញទីរ៉ូអ៊ីតទាំងអស់ដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 ឬ ចំណាត់ថ្នាក់ទាបជាងនេះអាស្រ័យទៅនឹងចំណាត់ថ្នាក់របស់ជំងឺមហារីក (TNM)។
- ជំងឺមហារីកទាំងអស់នៅលើកន្លែងដែលត្រូវបានធ្វើតាមចំណាត់ថ្នាក់ T1N0M0 ឬ ចំណាត់ថ្នាក់ទាបជាងនេះអាស្រ័យទៅ នឹង ចំណាត់ថ្នាក់របស់ជំងឺមហារីក (TNM)។
- ជំងឺមហារីកតិចជាងដំណាក់កាលទី ៣ (RAI stage 3)
- ជុំសាច់ទាំងអស់ដែលមានចំពោះអ្នកផ្ទុកមេរោគអេដស៍។

2. ជំងឺគាំងបេះដូង (Heart Attack)

ការស្លាប់នៃសាច់ដុំបេះដូងដោយសារការស្ទះនៃលំហូរឈាមដែលត្រូវបង្ហាញចេញដោយមានលក្ខខណ្ឌយ៉ាងតិច ៣ ដូចខាងក្រោមដែលបង្ហាញពីការកើតឡើងនៃជំងឺបេះដូង ជាលើកដំបូង ៖

- មានប្រវត្តិឈឺទ្រូង
- សញ្ញាអេឡិចត្រូនិចនៃលទ្ធផលតេស្តចង្វាក់បេះដូងមួយចំនួន មានការប្រែប្រួលខុសពីធម្មតាក្នុងចំណោមករណីណាមួយដូចខាងក្រោម៖
- ករណី ST elevation ឬ depression ករណី T wave inversion, ករណី pathological Q waves ឬ ករណី left bundle branch block ។
- ការកើនឡើងនៃកម្រិតសញ្ញាជំងឺបេះដូងរាប់បញ្ចូលទាំងអង់ស៊ីមបេះដូងCKMB ឡើងខ្ពស់លើសកម្រិតធម្មតា ឬ កម្រិតអង់ស៊ីមបេះដូង Troponin T ឬ I នៅកម្រិត 0,5ng/ml ឬ ខ្ពស់ជាងនេះ។
- ភស្តុតាងជាប្រភេទនៃការបាត់បង់បន្ថែមនៃសាច់ដុំបេះដូង ឬ ភាពមិនប្រក្រតី នៃចលនាជញ្ជាំងបេះដូងហើយការឆ្លុះជាប្រភេទត្រូវតែធ្វើឡើង ដោយគ្រូពេទ្យឯកទេសជំងឺបេះដូង ដូចដែលបានកំណត់ដោយក្រុមហ៊ុន។

ជំងឺខាងក្រោមនេះមិនត្រូវបានរាប់បញ្ចូលទៅក្នុងនិយមន័យខាងលើនេះឡើយ៖

- ការឈឺទ្រូង
- ជំងឺគាំងបេះដូងកើតឡើងលើអាយុណាមួយដែលមិនមានរោគវិនិច្ឆ័យជាក់លាក់ និង
- ការកើនឡើងនៃកម្រិតសញ្ញាជំងឺបេះដូង និងអង់ស៊ីមបេះដូង Troponin T ឬ I ក្រោយពីការធ្វើទម្រង់ការនៅក្នុងសរសៃឈាមបេះដូងរួមមានប៉ុន្តែមិនកំណត់ចំពោះតែការថតសរសៃឈាមបេះដូង និងការវះកាត់សរសៃឈាមបេះដូងឡើយ។

កំណត់សំគាល់ ៖ $0.5\text{ng/ml} = 0.5\text{ug/L} = 500\text{pg/ml}$

3.ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)

ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាការស្ទះសរសៃឈាម ឬ ការហូរឈាមនៅ

ក្នុងខួរក្បាលរួមមាន កង្វះខាតការចិញ្ចឹមជាលិកាខួរក្បាល ការហូរឈាមនៅក្នុងខួរក្បាល (cerebral and subarachnoid haemorrhage) កំណកឈាមនៅក្នុងខួរក្បាល ដែលបណ្តាលឱ្យមានឱនភាពប្រព័ន្ធប្រសាទជាអចិន្ត្រៃយ៍ជាមួយនឹងរោគសញ្ញាគ្លីនិកដែលបន្តកើតមានរ៉ាំរ៉ៃ ។

ការធ្វើរោគវិនិច្ឆ័យនេះត្រូវផ្អែកលើលក្ខខណ្ឌទាំងអស់ដូចខាងក្រោម៖

- ភស្តុតាងដែលបង្ហាញពីការខូចខាតទៅលើ ប្រព័ន្ធប្រសាទ ជាអចិន្ត្រៃយ៍ មានមួយចំណុចក្នុងចំណោម៣ចំណុចដូចខាងក្រោម៖
- ការបាត់បង់ទាំងស្រុង និងជាអចិន្ត្រៃយ៍ទៅលើមុខងារនៃការបញ្ជាបស់ដៃ ឬ ជើងតែម្ខាង ឬ ច្រើន
- ការបាត់បង់ទាំងស្រុង នៃសមត្ថភាពនិយាយ ដែលបណ្តាលមកពីការបំផ្លាញទៅលើមជ្ឈមណ្ឌលប្រព័ន្ធប្រសាទរបស់ខួរក្បាល។
- ការបាត់បង់ទាំងស្រុងទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃ ៣ចំណុចក្នុងចំណោម៦ចំណុចដោយគ្មានជំនួយពីអ្នកដទៃ។
- ភស្តុតាងនៃការបាត់បង់សមត្ថភាពទាំង៣ចំណុចខាងលើនេះត្រូវតែបញ្ជាក់ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធប្រសាទយ៉ាងតិច ៣ខែបន្ទាប់ពីហេតុការណ៍ណាមួយ បានកើតឡើង។
- ការរកឃើញតាម ម៉ាស៊ីនស្កេន(MRI) ម៉ាស៊ីនស្កេន(CT) ដែលអាចបញ្ជាក់ពីភាពសមស្របទៅនឹងរោគវិនិច្ឆ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលថ្មីមួយ ។

ខាងក្រោមនេះជាករណីដែលមិនត្រូវបានការធានា៖

- ការស្ទះសរសៃឈាមខួរក្បាលជាបណ្តោះអាសន្នហើយ និងបញ្ហាខួរក្បាលទាំងឡាយណាដែលអាចជាសះស្បើយឡើងវិញ។
- ការខូចខួរក្បាល ដែលបណ្តាលមកពី គ្រោះថ្នាក់ ឬ ក៏របួសដែលបណ្តាលមកពីកត្តាខាងក្រៅ ការឆ្លងរោគ ការរលាកសរសៃឈាម ជំងឺដែលបង្កដោយការរលាក និងរោគប្រកាំង។

- ជម្ងឺសរសៃឈាមដែលប៉ះពាល់ទៅលើភ្នែកឬក៏សរសៃប្រសាទអុបទិក និងជំងឺដែលពាក់ព័ន្ធទៅនឹងមុខងាររក្សាលំនឹង។



ក្រុមហ៊ុន ងាយ អិលឈី ឡាយហ្វ អ៊ីនស្ត្រីនស៍ (ខេមបូឌា) ម.ក

ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២ អគារសាមគ្គី ផ្លូវលេខ៣១៥ ភូមិ៦
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ៖ 1800 201 202